



# GIBBON

## TRAINING FOR PARENTS

# What is Gibbon?

- Gibbon is our Student Information System
- It's used by teachers, support staff and parents

# What can you use Gibbon for?


- View your child's timetable
- View your child's attendance
- View your child's grades
- Sign up for ECA's
- Update your personal info
- Upload your family member photos

# How to sign in?

- Go to CISP page **www.cisp.edu.kh** then click GIBBON (Parent Portal) under Quick Navigation section



- Or open Google and type **gibbon.cisp.edu.kh** in the address bar



# Signing in to Gibbon

For teachers and students only

## LOGIN WITH GOOGLE



Sign in with Google

[Options](#)

## LOGIN



Username or email



Password


[Options](#) . [Forgot Password?](#)

Login

For parents

# Signing in to Gibbon

1. Click the **Forgot Password**



LOGIN WITH GOOGLE >>

Sign in with Google

Options

LOGIN

Username or email


Password

Options [Forgot Password?](#)

Login

2. Enter the email address that is on file with the school.

Note: If you are unsure what email address this is, please write to [info@cisp.edu.kh](mailto:info@cisp.edu.kh) to check.



Enter your CIS Phnom Penh username, or the email address you have listed in the system, and press submit: a unique password reset link will be emailed to you.

Username/Email \*

\* denotes a required field

Submit


3. Click **Submit**

# Parent Dashboard

HOME LEARN PEOPLE OTHER

PARENT DASHBOARD **Your child's name**


PROFILE PHOTO >>

 [Student Profile](#)

Timetable Activities Parent Information

< Last Week This Week Next Week > 23/03/2020 Go

Week 31 Time	Mon 23/03/2020	Tue 24/03/2020	Wed 25/03/2020	Thu 26/03/2020	Fri 27/03/2020
08:00	Period 1 08:00 - 08:55 GR8ART.A 413	Period 1 08:00 - 08:55 GR8SOCIA.A 422			
09:00	GR8ART.A 08:413-08:55	GR8MATH.A 08:425-08:55			
10:00	GR8ENGLI.A 09:3423-10:15	GR8ICT.A 09:3420-10:15			
11:00	GR8&9FRE.1 10:3303-11:10	GR8&9FRE.1 10:3303-11:10	School Closed	School Closed	School Closed
	GR8SPE.A Movement / Dance	GR8PHYSE.A 11:10-11:50			

 Update Family Member Photos

# Timetable (Class schedule)

Timetable - this is where you can view your child's class schedule.

Parents can view their child's class schedule for the **present week** and **next week** or even **last week's** schedule.


Parents can also view class schedule for a **specific / specified day**

The screenshot shows a web interface for viewing a student's timetable. At the top, there are three tabs: "Timetable", "Activities", and "Parent Information". Below the tabs is a navigation bar with links for "< Last Week", "This Week", and "Next Week >". To the right of these links is a date input field containing "23/03/2020" and a "Go" button. On the left side, there is a student profile picture and a link labeled "Student Profile". The main area is a grid showing the schedule for "Week 31" starting on Monday, 23/03/2020. The grid has columns for each day of the week (Mon-Fri) and rows for time slots from 08:00 to 15:00. The Monday and Tuesday columns show various classes like GR8ART.A, GR8MATH.A, GR8ENGLI.A, GR8&9FRE.1, GR8SPE.A, GR8SCIE.A, GR8MATH.A, and GR8DRAMA.A. The Wednesday, Thursday, and Friday columns are shaded pink and labeled "School Closed" with "P/T Interviews" or "PD Day" below. Red arrows point from the text on the left to the "Timetable" tab, the "Student Profile" link, the navigation links, the date input field, and the Monday column of the timetable grid.

Week 31 Time	Mon 23/03/2020	Tue 24/03/2020	Wed 25/03/2020	Thu 26/03/2020	Fri 27/03/2020
08:00	Period 1 08:00 - 08:55 GR8ART.A 413	Period 1 08:00 - 08:55 GR8SOCIA.A 422			
09:00	GR8ART.A 08:413:00:35	GR8MATH.A 08:425:00:35			
10:00	GR8ENGLI.A 10:423:00:15	GR8ICT.A 09:420:00:15			
11:00	GR8&9FRE.1 10:303:00:10	GR8&9FRE.1 10:303:00:10			
	GR8SPE.A Movement / Dance	GR8PHYSE.A 11:10-11:50			
12:00	Recess 2	Recess 2	School Closed P/T Interviews	School Closed PD Day	School Closed PD Day
	Lunch 12:15-12:45	Lunch 12:15-12:45			
13:00	GR8SCIE.A 12:424:00:25	GR8ENGLI.A 12:423:00:25			
	GR8MATH.A 13:425:00:00	GR8ENGLI.A 13:423:00:00			
14:00					
15:00	Period 8 14:20 - 15:15 GR8DRAMA.A 421	Period 8 14:20 - 15:15 GR8MUSIC.A 201			

# Activities

This is where you can view the list of ECA activities that your child is currently enrolled in



[Student Profile](#)

[View Available Activities](#)

Activity	Dates	Slots	Status
ECA Session 1 - Robotics Beginner	March 2020	<b>Monday</b> Time: 15:00 - 16:00 Location: 101 <b>Wednesday</b> Time: 15:00 - 16:00 Location: 101	Accepted
ECA Session 2: Rainbow Clay	March 2020	<b>Monday</b> Time: 15:30 - 16:30 Location: 525 <b>Thursday</b> Time: 15:30 - 16:00 Location: 525	Accepted



# How to register for ECA Activities

Timetable **Activities** Parent Information

[View Available Activities](#)

There are no records to display.

**1** Go View Available Activity to see the list of activities available. Each student can register for 5 ECA activities.

**2** Click this icon to register

**FILTER & SEARCH**


Child  
Choose the child you are registering for.

Search  
Activity name.


Clear Search **Go**

**ACTIVITIES**

Results 1-1 of 1


Activity	Provider	Dates Days	Years	Cost USD \$	Enrolment	Actions
ECA Session 3 - Yoga Action	CIS	Apr 6 - 30, 2020 Wed, Fri	All	\$85.00 Per Session		 Register

# Another way to register to ECA activities



1 Go to **Learn** and choose **Activities**

2 If you have more than 1 child at CIS, choose the name of the child that you want to register for an ECA and click 'GO'. It will then show you the list of activities available to that child.



3 Click this icon to **register**

# Backup Choice for ECA

<b>Activity</b>	ECA Session 3 - Yoga
<b>Program Start Date</b>	06/04/2020
<b>Program End Date</b>	30/04/2020
<b>Cost</b> <i>For entire programme</i>	85.00
<b>Backup Choice *</b> <i>In case ECA Session 3 - Yoga is full.</i>	<input type="text" value="Please select..."/> ECA Session 2: Rainbow Clay
	<input type="button" value="Register"/>

After clicking register, you will be directed to this page. In case the selected activity is full you can choose for **Backup Choice**. Then click **Register**.

# Parent Information

This section consists of shortcut links for parents to other CIS sites such as CISPO and CIS official Facebook page.

**Timetable** **Activities** **Parent Information**

  
[Student Profile](#)


  
[CIS Parents Organization](#)

  
[Follow CIS Preschools on Facebook](#)

  
[Follow CIS on Facebook](#)

[Credits & Licensing](#)

# View Attendance



Go to **People** and click **Attendance**

# View Attendance

## REPORT DATA

### SUMMARY


*It appears that this student is missing attendance data for some school days:*

**Total number of school days to date:**

**122**

Total number of school days attended: 103

Total number of school days absent: 9



27/08/2019

**Present**

### School Attendance:

09:12 - Present - GR8HOME.A

11:17 - Present - GR8MATH.A

14:28 - Present - GR8HOME.A

26/08/2019

Present

27/08/2019

Present

28/08/2019

Present

29/08/2019

Present

Place your cursor over a specific day to see details for all classes

# Viewing of grades

STEP 1: Go to **ASSESS** then click **REPORTS**



The screenshot displays the website interface for the Canadian International School of Phnom Penh. At the top left is the school's logo, a circular emblem with a globe and a maple leaf, and the text 'Canadian International School of Phnom Penh' and 'CIS'. To the right of the logo, the school's name 'Canadian International School OF PHNOM PENH' is written in red. Below the logo and name is a navigation menu with the items 'HOME', 'ASSESS', 'LEARN', 'PEOPLE', and 'OTHER'. Underneath the 'ASSESS' menu item, a purple box highlights the word 'Reports'. At the bottom of the page, the text 'PARENT DASHBOARD' is visible, partially obscured by a horizontal line.

# Viewing of grades

STEP 2: Click the (+) icon to view

Student's name



Canadian International School  
OF PHNOM PENH

HOME ASSESS LEARN PEOPLE OTHER

[Home](#) > [Reports](#) > View Reports

### MY CHILDREN

Student	Year Group	Homeroom	View Details
[REDACTED]	G8	G8A	+
[REDACTED]	G3	G3A	+
[REDACTED]	G1	G1B	+




# Viewing of grades

STEP 4: Click the (+) icon to view the report card or the **DOWN** arrow icon to download a copy

Student's photo

Student's name




The screenshot shows the student portal for the Canadian International School of Phnom Penh. The page title is "Canadian International School OF PHNOM PENH". The navigation menu includes "HOME", "ASSESS", "LEARN", "PEOPLE", and "OTHER". The breadcrumb trail is "Home > Reports > View Reports > Elia BAWDEN".

Below the breadcrumb trail, there is a student profile section with a placeholder for a photo (a purple rectangle) and a placeholder for the student's name (a purple rectangle labeled "GBA"). Two red arrows point from the text labels "Student's photo" and "Student's name" to these respective placeholders.

Below the profile section, there is a table for the 2019-2020 school year. The table has columns for "Report", "Year Group", "Homeroom", "Date", and "Read". A "Download" button is located to the right of the table.


Report	Year Group	Homeroom	Date	Read	
Middle School Term 1 End	G8	G8A	Feb 5, 2020	Read	🔍 ⬇️
Middle School Term 1	G8	G8A	Nov 6, 2019	Read	🔍 ⬇️

# ID Cards



Go to Other then choose ID Cards to update photos

Choose File and upload the desire photo



# ID Cards

## ADDITIONAL PEOPLE

You can add more people here

Add Person

**Add Person** - additional person  
That you want to include in the  
ID card

## REQUEST ID CARDS

Tick **Request ID Cards** should  
you need new ID cards printed.

Do you need new ID cards printed? If so, please check the types of cards you need:

ID Cards for 2019-20


Please select this if your family will need ID cards for the current school year.

\* denotes a required field

Then click **Submit**

Submit

# Messenger



Messenger is where you can view the messages that was sent to you (if there's any)



For any Gibbon related queries, feel free to email us  
at [\*\*cisgibbon.support@cisp.edu.kh\*\*](mailto:cisgibbon.support@cisp.edu.kh)



# GIBBON

វគ្គបណ្តុះបណ្តាលសម្រាប់អាណាព្យាបាលសិស្ស

# តើ Gibbon ជាអ្វី?

- Gibbon គឺជាប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សានុសិស្សរបស់សាលា។
- វាត្រូវបានប្រើប្រាស់ដោយ លោកគ្រូ ឬ អ្នកគ្រូ អាណាព្យាបាល និង សិស្ស។

# តើអ្នកអាចប្រើ Gibbon សម្រាប់អ្វីខ្លះ?


- ពិនិត្យមើលកាលវិភាគសិក្សារបស់កូនអ្នក
- ពិនិត្យមើលវត្តមានរបស់កូនអ្នក
- ពិនិត្យមើលកម្រិតសិក្សារបស់កូនអ្នក
- ចុះឈ្មោះកម្មវិធីសិក្សាក្រៅម៉ោង
- ធ្វើកំណែបច្ចុប្បន្នភាពលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
- ធ្វើកំណែបច្ចុប្បន្នភាពលើរូបថតសមាជិកគ្រួសារ

# តើចុះឈ្មោះដោយរបៀបណា?

- សូមចូលទៅកាន់គេហទំព័រ របស់ CISPO គឺ <https://www.cisp.edu.kh/parents/> បន្ទាប់មកសូមចុច GIBBON នៅ Quicklinks



- ឬ បើគេហទំព័រ Google រួចវាយ **[gibbon.cisp.edu.kh](https://gibbon.cisp.edu.kh)** នៅក្នុងរូបាគេហទំព័រ





# ចូលទៅកាន់ Gibbon

សម្រាប់លោក/អ្នកគ្រូ និង សិស្ស

សម្រាប់អាណាព្យាបាល

The screenshot displays the Gibbon login interface. At the top, it says "LOGIN WITH GOOGLE" with a double arrow icon. Below this is a button with the Google logo and the text "Sign in with Google". To the right of this button is a link labeled "Options". Underneath is a section titled "LOGIN" with a light blue background. It contains two input fields: "Username or email" (with a person icon) and "Password" (with a lock icon). Below these fields are links for "Options" and "Forgot Password?". At the bottom right of the login section is a black "Login" button.

# ចូលទៅកាន់ Gibbon

1. ចុចយក **Forgot Password**

2. វាយបញ្ចូលអាស័យដ្ឋានអ៊ីមែលរបស់អ្នកដែលមានជាមួយសាលា។

សម្គាល់:  
បើអ្នកមិនច្បាស់ថាអ៊ីមែលរបស់អ្នកសូមសរសេរសារផ្ញើទៅកាន់ info@cisp.edu.kh ដើម្បីពិនិត្យមើល។

LOGIN WITH GOOGLE >>

Sign in with Google

Options

LOGIN

Username or email

Password

Options: **Forgot Password?**

Login

Enter your CIS Phnom Penh username, or the email address you have listed in the system, and press submit: a unique password reset link will be emailed to you.

Username/Email \*

\* denotes a required field

Submit

# ផ្ទាំងព័ត៌មានសម្រាប់អាណាព្យាបាល

HOME LEARN PEOPLE OTHER

PARENT DASHBOARD **ឈ្មោះកូនរបស់អ្នក**

PROFILE PHOTO >>

Timetable Activities Parent Information

< Last Week This Week Next Week > 23/03/2020 Go

Week 31 Time	Mon 23/03/2020	Tue 24/03/2020	Wed 25/03/2020	Thu 26/03/2020	Fri 27/03/2020
08:00	Period 1 08:00 - 08:55 GR8ART.A 413	Period 1 08:00 - 08:55 GR8SOCIA.A 422			
09:00	GR8ART.A 08:413-08:55	GR8MATH.A 08:425-09:35			
10:00	GR8ENGLI.A 09:3423-10:15	GR8ICT.A 09:3420-10:15			
11:00	GR8&9FRE.1 10:3303-11:10	GR8&9FRE.1 10:3303-11:10			
	GR8SPE.A Movement / Dance	GR8PHYSE.A 11:10-11:50	School Closed	School Closed	School Closed

Student Profile

Update Family Member Photos

# តារាងពេលវេលា (កាលវិភាគថ្នាក់)

Timetable -

ជាក

និងដែលអ្នកអាចមើលឃើញកាលវិភាគសិក្សារបស់កូនៗសម្រាប់សប្តាហ៍បច្ចុប្បន្ន និងសប្តាហ៍មុន។

Timetable Activities Parent Information

< Last Week This Week Next Week >

23/03/2020 Go

Week 31 Time	Mon 23/03/2020	Tue 24/03/2020	Wed 25/03/2020	Thu 26/03/2020	Fri 27/03/2020
08:00	Period 1 08:00 - 08:55 GR8ART.A 413	Period 1 08:00 - 08:55 GR8SOCIA.A 422			
09:00	GR8ART.A 08:43:35	GR8MATH.A 08:42:35			
10:00	GR8ENGLI.A 09:42:15	GR8ICT.A 09:42:15			
11:00	GR8&9FRE.1 10:30:3-10	GR8&9FRE.1 10:30:3-10			
	GR8SPE.A Movement / Dance	GR8PHYSE.A 11:10-11:50	School Closed P/T Interviews	School Closed PD Day	School Closed PD Day
12:00	Recess 2	Recess 2			
	Lunch 12:15-12:45	Lunch 12:15-12:45			
13:00	GR8SCIEN.A 12:42:4-25	GR8ENGLI.A 12:42:3-25			
	GR8MATH.A 13:42:5-00	GR8ENGLI.A 13:42:3-00			
14:00					
15:00	Period 8 14:20 - 15:15 GR8DRAMA.A 421	Period 8 14:20 - 15:15 GR8MUSIC.A 201			

Student Profile

អាណាព្យាបាលអាចមើលឃើញកាលវិភាគសិក្សារបស់កូនៗសម្រាប់សប្តាហ៍បច្ចុប្បន្ន និងសប្តាហ៍មុន។

អាណាព្យាបាលក៏អាចមើលឃើញកាលវិភាគសិក្សានៅក្នុងថ្ងៃជាក់លាក់មួយក៏បាន។

# សកម្មភាព

នេះជាការ  
ដែលអ្នកអាចមើលឃើញបញ្ជី  
ដែលកូនរបស់អ្នកបានចុះ  
ឈ្មោះចូលរៀន។

[View Available Activities](#)

Activity	Dates	Slots	Status
ECA Session 1 - Robotics Beginner	March 2020	<b>Monday</b> Time: 15:00 - 16:00 Location: 101 <b>Wednesday</b> Time: 15:00 - 16:00 Location: 101	Accepted
ECA Session 2: Rainbow Clay	March 2020	<b>Monday</b> Time: 15:30 - 16:30 Location: 525 <b>Thursday</b> Time: 15:30 - 16:00 Location: 525	Accepted

[Student Profile](#)

# របៀបក្នុងការចុះឈ្មោះ: ECA

Timetable **Activities** Parent Information

[View Available Activities](#)

There are no records to display.

[Student Profile](#)

1 ចូលទៅ **View Available Activity** ដើម្បីមើលមុខវិជ្ជាដែលមានសិស្សម្នាក់ៗអាចចុះឈ្មោះបាន ៥ មុខវិជ្ជា។

2 ចូលលើរូបតំណាងដើម្បីបំបាត់ចុះឈ្មោះ

**FILTER & SEARCH**

Child: Choose the child you are registering for.

Search: Activity name.


Clear Search **Go**

**ACTIVITIES**

Results 1-1 of 1

Activity	Provider	Dates Days	Years	Cost USD \$	Enrolment	Actions
ECA Session 3 - Yoga Action	CIS	Apr 6 - 30, 2020 Wed, Fri	All	\$85.00 Per Session		<a href="#">Register</a>


# វិធីផ្សេងទៀតដែលអាចចុះឈ្មោះ ECA



1 ចូលទៅកាន់ Learn រួចជ្រើសរើសយក Activities

2

បើអ្នកមានកូនលើសពីមួយនាក់សូមជ្រើសរើសឈ្មោះកូនដែលអ្នកចង់អោយចុះឈ្មោះ ECA ចុច 'GO' វានឹងបង្ហាញបញ្ជីឈ្មោះមុខវិជ្ជាដែលមានសម្រាប់កូនរបស់អ្នក។



3

ចុចលើសញ្ញាដំណាងដែលនៅចំណុច 1

# ជម្រើសទំនុកបម្រុងសម្រាប់ ECA

**Activity** ECA Session 3 - Yoga

**Program Start Date** 06/04/2020

**Program End Date** 30/04/2020

**Cost**  
*For entire programme* 85.00

**Backup Choice \***  
*In case ECA Session 3 - Yoga is full.*

✓ Please select...  
ECA Session 2: Rainbow Clay

**Register**

បន្ទាប់ពីបានចុចចុះឈ្មោះហើយ  
អ្នកនឹងត្រូវបាននាំមកគេហទំព័រមួយនេះ។  
ក្នុងករណីដែលមុខវិជ្ជាដែលអ្នកបានជ្រើសរើសរួច  
ត្រូវបានកំណត់ថាពេញហើយ អ្នកអាចជ្រើសរើស **Backup  
Choice**. បន្ទាប់មកចុច **Register** ដើម្បីចុះឈ្មោះ។



# ព័ត៌មានរបស់អាណាព្យាបាល

ឆ្នាំនេះមានបណ្តាញភ្ជាប់ផ្លូវការសម្រាប់ឪពុកម្តាយ  
តែហទំព័រ Facebook  
ផ្លូវការរបស់ CIS ។

Timetable Activities **Parent Information**

Student Profile


  
CIS Parents Organization

  
Follow CIS on Facebook

  
Follow CIS Preschools on Facebook

Credits & Licensing

# ពិនិត្យមើលវត្តមាន



ចូលទៅកាន់ People រួចចុច Attendance

# ពិនិត្យមើលវត្តមាន

## REPORT DATA

### SUMMARY


*It appears that this student is missing attendance data for some school days:*

**Total number of school days to date:**

**122**

Total number of school days attended: 103

Total number of school days absent: 9



27/08/2019  
**Present**

**School Attendance:**  
09:12 - Present - GR8HOME.A  
11:17 - Present - GR8MATH.A  
14:28 - Present - GR8HOME.A

26/08/2019	27/08/2019	28/08/2019	29/08/2019
Present	Present	Present	Present

ដាក់ទស្សន៍ទ្រនិចរបស់អ្នកនៅលើ ថ្ងៃជាក់លាក់មួយដើម្បីមើលព័ត៌មានលម្អិតសម្រាប់ថ្នាក់ទាំងអស់។

# ពិនិត្យមើលថ្នាក់

ជំហានទី ១: ចូលទៅកាន់  
**ASSESS រួចប៉ុច REPORTS**



# ពិនិត្យមើលថ្នាក់

ជំហានទី ២: ចុច រូបតំណាង (+)  
ដើម្បីមើល។

ឈ្មោះរបស់សិស្ស



Canadian International School  
OF PHNOM PENH

HOME ASSESS LEARN PEOPLE OTHER

Home > Reports > View Reports

### MY CHILDREN

Student	Year Group	Homeroom	View Details
[Redacted]	G8	G8A	+
[Redacted]	G3	G3A	+
[Redacted]	G1	G1B	+

# ពិនិត្យមើលថ្នាក់

ជំហានទី ៤: ចុចរូបតំណាង (+) មើល  
ប្រតិបត្តិពិន្ទុ ឬ រូបសញ្ញាព្រួញ **DOWN**  
ដើម្បីទាញយកច្បាប់មិត្តម្តង។

រូបរបស់សិស្ស

ឈ្មោះរបស់សិស្ស

Canadian International School  
OF PHNOM PENH

HOME ASSESS LEARN PEOPLE OTHER


Home > Reports > View Reports > Ella BAWDEN

2019-2020

Report	Year Group	Homeroom	Date	
Middle School Term 1 End	G8	G8A	Feb 5, 2020	Read
Middle School Term 1	G8	G8A	Nov 6, 2019	Read

Download

# ប័ណ្ណសម្គាល់ខ្លួន



ចូលទៅកាន់ Other រួចរើសយក ID Cards ដើម្បីបញ្ចូលរូបថត។

រើសយក File ខាងបញ្ចូលរូបថតដែលអ្នកពេញចិត្ត។



# ប័ណ្ណសម្គាល់ខ្លួន

## ADDITIONAL PEOPLE

You can add more people here...

**Add Person -**

សម្រាប់ដាក់បន្ថែមនរណាម្នាក់ដែលអ្នកចង់បញ្ចូលក្នុងប័ណ្ណសម្គាល់ខ្លួន។

Add Person

## REQUEST ID CARDS

ចុចត្រឹម ដើម្បីស្នើសុំ ID Cards  
ពេលអ្នកចង់បោះពុម្ពប័ណ្ណសម្គាល់ខ្លួន។

Do you need new ID cards printed? If so, please check the types of cards you need:

ID Cards for 2019-20

Please select this if your family will need ID cards for the current school year.


\* denotes a required field

រួចចុច **Submit**

Submit



# អ្នកនាំសារ



Messenger

ជាកិ

ន្លង់សម្រាប់អោយអ្នកពិនិត្យមើលសារដែលបានផ្ញើមកអ្នក (បើមាន

Previous Day

Next Day

24/03/2020

Go

There are no records to display.